



ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ការប្តេជ្ញាចិត្តរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការអនុវត្តអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កត់សម្គាល់ឃើញថា មានអង្គការមិនមែនរដ្ឋាភិបាលជាច្រើន រួមទាំងផ្នែកសាសនាផងនោះ កំពុងផ្តល់សេវាថែទាំ និងគាំទ្រដល់កុមារនៅក្នុងមណ្ឌល។ អនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ មានគោលបំណងជួយដល់មណ្ឌលថែទាំកុមារនានារបស់អង្គការមិនមែនរដ្ឋាភិបាល និងមណ្ឌលរដ្ឋ សំដៅធ្វើឲ្យប្រសើរឡើងនូវគុណភាព និងពង្រឹងបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងមណ្ឌលថែទាំកុមារដើម្បីការពារនូវឧត្តមប្រយោជន៍របស់កុមារ។ អនុក្រឹត្យនេះកំណត់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺជាអាជ្ញាធរមានសមត្ថកិច្ចតែមួយគត់ ក្នុងការត្រួតពិនិត្យ និងវាយតម្លៃមណ្ឌលថែទាំកុមារ។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាយល់ថា កន្លែងដំលូបំផុតសម្រាប់កុមាររស់នៅគឺក្រុមគ្រួសាររបស់ពួកគេ។ មានកុមារជាច្រើនត្រូវបានបំបែកចេញពីគ្រួសារយកមកឲ្យរស់នៅក្នុងមណ្ឌលដោយមិនមានភាពចាំបាច់។ អនុក្រឹត្យនេះជំរុញឲ្យអនុវត្តគោលនយោបាយ និងក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ទាក់ទងនឹងការថែទាំជំនួសចំពោះកុមារ រួមទាំងការធ្វើសមាហរណកម្មកុមារទៅក្រុមគ្រួសារ និងសហគមន៍វិញ។

វិសាលភាព នៃអនុក្រឹត្យនេះ បានគ្របដណ្តប់គ្រប់ប្រភេទ នៃមណ្ឌលដែលផ្តល់សេវាថែទាំកុមារនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ស្ថាប័ន ឬមណ្ឌលថែទាំកុមារសំដៅដល់ការរៀបចំឲ្យកុមាររស់នៅជាក្រុម ហើយត្រូវបានចាត់ចែងមើលថែទាំដោយបុគ្គលិក ឬមនុស្សពេញវ័យ ដែលបានទទួលប្រាក់បៀវត្ស។ សម្រាប់អនុក្រឹត្យនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានគិតគូរផងដែរនូវគ្រប់ទម្រង់នៃការថែទាំកុមារនៅក្នុងមណ្ឌលរួមមាន មណ្ឌលកុមារកំព្រា មណ្ឌលសំចត ការស្នាក់នៅតាមផ្ទះជាក្រុម ការថែទាំតាមវត្តអារាម និងទីកន្លែងសាសនានានា និងអន្តេវិសិកដ្ឋាន (កន្លែងសម្រាប់ឲ្យកុមារ និងយុវជនស្នាក់នៅរៀនសូត្រ)។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់វត្តអារាម កន្លែងសាសនា ដែលផ្តល់សេវាថែទាំកុមារ និងអន្តេវិសិកដ្ឋាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានឹងបង្កើតនូវយន្តការជាមួយក្រសួងធម្មការ និងសាសនា ក្រសួងអប់រំ យុវជន និងកីឡាធ្វើការត្រួតពិនិត្យ ការអនុវត្តបទដ្ឋានអប្បបរមា ស្តីពីការថែទាំជំនួសចំពោះកុមារនៅកន្លែងទាំងនោះ។

នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីគម្រោងសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៦-២០១៨ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញពីបំណងក្នុងការសម្របសម្រួលណាមកម្នាក់ៗដែល កំពុងរស់នៅក្នុងមណ្ឌលថែទាំឲ្យបាន ៣០ភាគរយ ក្នុងឆ្នាំ២០១៨ សម្រាប់ខេត្ត ៥ រួមមាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។

ដើម្បីបញ្ជាក់អំពីសមត្ថកិច្ចទទួលខុសត្រូវចំពោះបញ្ហានេះ រាជរដ្ឋាភិបាលបានដាក់ចេញ ឲ្យអនុវត្តនូវអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត **ចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា** ដែលបានដាក់ចេញនូវ អនុក្រឹត្យដ៏មានសារៈសំខាន់នេះ។

ដើម្បីជំរុញការអនុវត្តអនុក្រឹត្យនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថានទូត ឬស្ថានតំណាង ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិល សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ក្នុងការរៀបចំឲ្យប្រសើរឡើងនូវមណ្ឌលថែទាំកុមារ និងអនុវត្តនូវសកម្មភាពជាបន្ត បន្ទាប់នានា ក្នុងការទប់ស្កាត់ការបំបែកកុមារពីគ្រួសារបង្កើត និងជួយគាំទ្រដល់ការសម្រប សម្រួលណាមកម្នាក់ៗ ពីមណ្ឌលថែទាំកុមារទៅកាន់ក្រុមគ្រួសារ និងសហគមន៍វិញ។

ផ្នែកបន្តបន្ទាប់ខាងក្រោម គឺពណ៌នាអំពីសកម្មភាពគន្លឹះ ដែលអាចឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមណ្ឌលថែទាំកុមារ ធានាបានដល់ការអនុវត្តអនុក្រឹត្យ។ សកម្មភាពដែលបានចែងនៅក្នុងមាត្រាសំខាន់នៃអនុក្រឹត្យមានដូចតទៅ៖

មាត្រា ១៧

គ្រប់មណ្ឌលថែទាំកុមារ ដែលបានដំណើរការមុនអនុក្រឹត្យនេះចូលជាធរមាន ហើយមិន ទាន់មានការអនុញ្ញាតពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវមកសុំការ អនុញ្ញាត និងចុះកិច្ចព្រមព្រៀងក្នុងរយៈពេលយ៉ាងយូរ៦(ប្រាំមួយ)ខែ បន្ទាប់ពីអនុក្រឹត្យនេះ ចូលជាធរមាន។

ផ្នែកផ្សេងទៀតពាក់ព័ន្ធមាត្រា ១,២,៣,៤,៥,៦,៧,៨

ដើម្បីអនុវត្តមាត្រាទាំងអស់ខាងលើ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមណ្ឌលថែទាំកុមារត្រូវសម្រេចបាននូវសកម្មភាពដូចខាងក្រោម៖

1. ប្រធានមណ្ឌលថែទាំកុមារទាំងអស់ ត្រូវមកបញ្ជាក់ជាមួយនាយកដ្ឋានសហប្រតិបត្តិ ការអន្តរជាតិ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអំពីឯកសារ របស់ខ្លួនដែលមានស្រាប់តាមរយៈការដាក់ពាក្យ ដោយបំពេញទម្រង់បញ្ជាក់ឲ្យបាន ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦។ ចំពោះការដាក់ពាក្យបំពេញទម្រង់បញ្ជាក់នេះគឺ មិនតម្រូវឲ្យមានបង់ថ្លៃនោះទេ។

2. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានឹងបង្កើតនូវទម្រង់ដាក់ពាក្យ ងាយៗ ដើម្បីឲ្យបានដឹងថា តើមានមណ្ឌលថែទាំកុមារប៉ុន្មានដែលកំពុងប្រតិបត្តិការ និងមានកុមារប៉ុន្មាននាក់ដែលកំពុងរស់នៅក្នុងមណ្ឌលថែទាំទាំងនោះ។ ទម្រង់បញ្ជាក់ នឹងស្នើដល់មណ្ឌលថែទាំកុមារទាំងនោះ ឲ្យបញ្ជាក់ប្រសិនបើគេមានបំណងបង្វែរ មណ្ឌលទៅជាទម្រង់នៃការថែទាំតាមបែបសហគមន៍វិញ។ មណ្ឌលថែទាំកុមារទាំង អស់ត្រូវតែបំពេញនូវទម្រង់បញ្ជាក់នេះ ទោះបីមណ្ឌលនោះមានឬមិនទាន់មានកិច្ច ព្រមព្រៀងជាមួយក្រសួងសង្គមកិច្ចក៏ដោយ។
3. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានឹងបង្កើតមូលដ្ឋានទិន្នន័យ សម្រាប់ មណ្ឌលថែទាំកុមារទាំងអស់ដែលបានបញ្ជាក់អំពីអ្វីដែលខ្លួនមាន។ មានតែ មណ្ឌលដែលមានឈ្មោះនៅក្នុងមូលដ្ឋានទិន្នន័យប៉ុណ្ណោះ ដែលអាចស្នើសុំការអនុ ញ្ញាតទទួលស្គាល់ជាមណ្ឌលថែទាំកុមារ។
4. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានឹងបង្កើតនូវបណ្តុំព័ត៌មាន ស្តីពី ការចុះឈ្មោះទទួលស្គាល់ការបើកមណ្ឌលថែទាំកុមារ។ បណ្តុំព័ត៌មាននឹងពណ៌នា អំពីលក្ខណៈវិនិច្ឆ័យសម្រាប់ការអនុញ្ញាត ឬបដិសេដ ពាក្យស្នើសុំ។
5. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានឹងផ្ញើបណ្តុំព័ត៌មានទៅគ្រប់ មណ្ឌលថែទាំកុមារទាំងអស់ នៅខែមិនា ឆ្នាំ២០១៦។
6. មណ្ឌលថែទាំកុមារ ត្រូវដាក់ពាក្យសុំទទួលស្គាល់ដំណើរការមណ្ឌល នៅខែឧសភា ឆ្នាំ២០១៦។
7. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានឹងពិនិត្យពាក្យស្នើសុំសម្រាប់ ការចុះឈ្មោះ ការកំណត់ពេលវេលាចុះត្រួតពិនិត្យ ហើយការសម្រេចចុងក្រោយគឺ អាស្រ័យលើលទ្ធផលនៃការត្រួតពិនិត្យ។
8. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានឹងមិនទទួលពាក្យស្នើសុំបើក មណ្ឌលថែទាំកុមារថ្មីឡើយ រហូតទាល់តែដំណើរការចុះឈ្មោះមណ្ឌលដែលមាន ស្រាប់រួចរាល់ជាស្ថាពរ។
9. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងចាប់ផ្តើមដំណើរការកំណត់ ជាផែនការ ថាតើត្រូវការមណ្ឌលថែទាំកុមារចំនួនប៉ុន្មានក្នុងក្របខ័ណ្ឌទូទាំងប្រទេស ហើយការកំណត់នេះនឹងត្រូវបង្ហាញនៅចុងឆ្នាំ២០១៦។
10. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបង្កើតយន្តការទប់ស្កាត់ និង ត្រួតពិនិត្យការស្នើសុំយកកុមារដាក់ក្នុងមណ្ឌលដោយមិនចាំបាច់។ ចាប់ពីឆ្នាំ២០១៦ ក្រសួងនឹងមិនអនុញ្ញាតឲ្យអង្គការដែលមានមណ្ឌល នាំយកកុមារចូលមណ្ឌលដោយ មិនមានការអនុញ្ញាតពីក្រសួងនោះឡើយ។
11. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងផ្ទេរមុខងារត្រួតពិនិត្យ មណ្ឌលថែទាំកុមារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

មាត្រា ១១

កុមារដែលអនុញ្ញាតឲ្យចូលរស់នៅក្នុងមណ្ឌលថែទាំកុមារ

ដើម្បីអនុវត្តមាត្រានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមណ្ឌលថែទាំកុមារទាំងអស់ត្រូវសម្រេចនូវសកម្មភាពដូចខាងក្រោម:

1. មណ្ឌលថែទាំកុមារទាំងអស់ត្រូវអនុវត្តប្រកាស ស្តីពីនីតិវិធីអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមាររបស់ក្រសួងដែលមានស្រាប់
2. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានឹងបង្កើតយន្តការត្រួតពិនិត្យនីតិវិធីនៃការអនុញ្ញាតឲ្យកុមារចូលរស់នៅក្នុងមណ្ឌល
3. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមិនអនុញ្ញាតឲ្យកុមារអាយុក្រោម ៣ឆ្នាំស្នាក់នៅក្នុងមណ្ឌលថែទាំកុមារនោះទេ ប្រសិនបើជម្រើសផ្សេងទៀតមិនទាន់បានដោះស្រាយ ហើយការទុកដាក់នៅក្នុងមណ្ឌលគឺគ្រាន់តែឲ្យរស់នៅបណ្តោះអាសន្នប៉ុណ្ណោះ។

មាត្រា ១២

កុមារដែលកំពុងរស់នៅក្នុងមណ្ឌល អាចត្រូវបញ្ឈប់ឲ្យរស់នៅក្នុងមណ្ឌលថែទាំកុមារបានគឺត្រូវសមាហរណកម្មកុមារទាំងនោះឲ្យត្រឡប់ទៅរស់នៅក្នុងសហគមន៍វិញ ជាកុមារដែលមានលក្ខណៈដូចខាងក្រោម:

មាត្រា ៩ ដែលពាក់ព័ន្ធ:

ដើម្បីអនុវត្តមាត្រានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមណ្ឌលថែទាំកុមារត្រូវសម្រេចកិច្ចការដូចតទៅ:

1. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងធ្វើការជាមួយមណ្ឌលថែទាំកុមារ និង អ្នកជំនាញសង្គមកិច្ច របស់អង្គការមិនមែនរដ្ឋាភិបាល ធ្វើការបង្រួបបង្រួមកុមារទៅគ្រួសារដែលមានលក្ខខណ្ឌដូចខាងក្រោម:
 - កុមារដែលមានឪពុកម្តាយ ឬឪពុក ឬម្តាយ ឬអាណាព្យាបាលដែលមានលទ្ធភាពទទួលយកកុមារទៅរស់នៅជាមួយគ្រួសារសាច់ញាតិវិញបាន
 - កុមារដែលមានឪពុកម្តាយចិញ្ចឹមនៅក្នុងឬក្រៅប្រទេស
 - យុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចចេញទៅរស់នៅក្នុងសហគមន៍ដោយខ្លួនឯងបាន ដូចជាយុវជនដែលមានការងារធ្វើ មានមុខរបរ មានប្រាក់ខែទោះបានឬមិនបានរៀបការរួចក្តី។
2. មណ្ឌលថែទាំកុមារត្រូវបង្កើតនូវផែនការគ្រប់គ្រងករណីសម្រាប់កុមារម្នាក់ៗឲ្យបានក្នុងដំណាច់ខែកុម្ភៈ ឆ្នាំ២០១៦។ ផែនការគ្រប់គ្រងករណីទាំងនោះត្រូវមានបញ្ចូលនូវព័ត៌មាន លំអិតដូចខាងក្រោម:
 - ក. ឈ្មោះរបស់កុមារ
 - ខ. ឈ្មោះម្តាយបង្កើតរបស់កុមារ

- គ. ឈ្មោះឪពុកបង្កពររបស់កុមារ
- ឃ. ឈ្មោះអ្នកអាណាព្យាបាលឬអ្នកថែទាំកុមារ
- ង. ឈ្មោះអ្នកដែលអាចស្គាល់អត្តសញ្ញាណកុមារ
- ច. ថ្ងៃ ខែ ឆ្នាំកំណើត
- ឆ. ទីកន្លែងកំណើត
- ជ. ភេទ
- ឈ. ទីកន្លែង(ភូមិ ឃុំ ស្រុក ខេត្ត ដែលកុមាររស់នៅមុនមកដល់មណ្ឌល)
- ញ. មូលហេតុដែលកុមារមករស់នៅក្នុងមណ្ឌល
- ដ. ព័ត៌មានផ្សេងៗទៀតដែលអាចជួយដល់កុមារក្នុងការកំណត់អត្តសញ្ញាណកុមារ និងគ្រួសារ សាច់ញាតិ និងទំនាក់ទំនងនៅក្នុងសហគមន៍របស់ពួកគេ។

3. មណ្ឌលថែទាំកុមារត្រូវបញ្ជាក់ជាលាយលក្ខណ៍អក្សរជាមួយក្រសួងសង្គមកិច្ចថា ការបញ្ចេញ ឬសមាហរណកម្ម និងក្នុងដំណើរការបញ្ចេញ ឬសមាហរណកម្មកុមារទាំងអស់ពីមណ្ឌលថែទាំត្រូវធ្វើឡើងដោយតម្កល់ឧត្តមប្រយោជន៍កុមារ។

មាត្រា ១៤

ក្នុងករណីទទួលបានព័ត៌មាន ឬរបាយការណ៍ ស្តីពីភាពមិនប្រក្រតីនៅក្នុងមណ្ឌលថែទាំកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវធ្វើការស៊ើបអង្កេត និងដោះស្រាយភាពមិនប្រក្រតីនោះជាបន្ទាន់មិនឲ្យហួស៤៨ ម៉ោង។

មាត្រា ១៤ ផ្សេងទៀតដែលពាក់ព័ន្ធ:

ដើម្បីអនុវត្តមាត្រានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមណ្ឌលថែទាំកុមារត្រូវសម្រេចកិច្ចការដូចតទៅ:

1. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានឹងបង្កើតក្រុមការងារបន្ទាន់មួយ ដើម្បីឆ្លើយតបចំពោះរបាយការណ៍ ស្តីពីការរលោភបំពាន និងភាពមិនប្រក្រតីនៅក្នុងមណ្ឌលថែទាំកុមារ។ ក្រុមការងារនេះត្រូវឆ្លើយតបចំពោះភាពមិនប្រក្រតីក្នុងអំឡុងពេលមិនលើសពី៤៨ម៉ោង។
2. មណ្ឌលថែទាំកុមារត្រូវមានវិធានការ បទបញ្ជា និងនីតិវិធី ដើម្បីទប់ស្កាត់ និងដោះស្រាយករណីរំលោភ បំពានកុមារនៅក្នុងមណ្ឌល ដោយកំណត់ច្បាស់លាស់ស្របតាមប្រកាសស្តីពីនីតិវិធីអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ
3. មណ្ឌលថែទាំកុមារត្រូវរាយការណ៍អំពីករណីរំលោភបំពានដល់នគរបាលមូលដ្ឋាន និងមន្ត្រីសង្គមកិច្ច ក្នុងរយៈពេល១២ម៉ោង បន្ទាប់ពីទទួលបានដំណឹងស្តីពីការរំលោភបំពាន
4. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានឹងបង្កើតកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិ ស្តីពីការការពារសុវត្ថិភាពកុមារ ដើម្បីពង្រឹងប្រព័ន្ធទប់ស្កាត់ និងរាយការណ៍ករណីរំលោភបំពាន។

មាត្រា ១៥

មណ្ឌលថែទាំកុមារដែលមិនអនុវត្តតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ ត្រូវទទួលទណ្ឌកម្ម ដូចខាងក្រោម៖

- ព្រមានជាលាយលក្ខណ៍អក្សរ
- ផ្អាកសកម្មភាពជាបណ្តោះអាសន្ន
- ដកហូតលិខិតអនុញ្ញាតជាស្ថាពរ

សូមអរគុណ!